



GC
Life Insurance



តើអ្វីទៅជា GC គាំពារនារី?

GC គាំពារនារី គឺជាគម្រោងធានារ៉ាប់រងដែលមានរយៈពេលចាប់ពី 10 ទៅ 25 ឆ្នាំ ដោយរចនាឡើង យ៉ាងពិសេសសម្រាប់នារីគ្រប់រូបដែលកំពុងរៀបចំផែនការដើម្បីសម្រេចនូវគោលដៅហិរញ្ញវត្ថុរបស់ខ្លួន។

តើអ្នកណាអាចទទួលបានការធានាពីគម្រោងមួយនេះ?

នារីដែលមានអាយុចាប់ពី 18 ឆ្នាំ ដល់ 55 ឆ្នាំ។

ហេតុអ្វីបានជាចាំបាច់ជ្រើសរើស GC គាំពារនារី?

GC គាំពារនារី គឺជាគម្រោងធានារ៉ាប់រងដែលរចនាឡើង យ៉ាងពិសេសសម្រាប់នារី ដោយផ្តល់នូវអត្ថប្រយោជន៍ ជាច្រើនដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុដែលបណ្តាលមក ពីការបាត់បង់ប្រាក់ចំណូល ឬគ្រោះថ្នាក់អកុសលណា មួយ។ បន្ថែមពីលើការការពារមរណភាព និងពិការភាព ទាំងស្រុង និងជាអចិន្ត្រៃយ៍ គម្រោងនេះផ្តល់នូវការការពារ លើជំងឺធ្ងន់ធ្ងរកម្រិតដំបូង និងកម្រិតធ្ងន់សម្រាប់ស្ត្រី។

ជាពិសេសបំផុតនោះគឺគម្រោង GC គាំពារនារី ផ្តល់នូវ អត្ថប្រយោជន៍បង្កក់ខែកូន អត្ថប្រយោជន៍ខួប៥ឆ្នាំនៃបណ្ណ សន្យារ៉ាប់រងអត្ថប្រយោជន៍ថែទាំសុខភាព និងអត្ថប្រយោជន៍ ដល់កាលកំណត់ ជាមួយនឹងទឹកប្រាក់សរុបរហូតដល់ 75%នៃទឹកប្រាក់ត្រូវបានធានា។



លក្ខណៈនៃផលិតផល

អាយុចាប់ផ្ដើមធានា	18 ឆ្នាំ - 55 ឆ្នាំ
រយៈពេលធានារ៉ាប់រង/ រយៈពេលបង់បុព្វលាភ	10 ឆ្នាំ - 25 ឆ្នាំ
វិធីសាស្ត្របង់បុព្វលាភ	ប្រចាំឆ្នាំ ប្រចាំឆមាស ឬប្រចាំត្រីមាស
ទឹកប្រាក់ត្រូវបានធានា	ចាប់ពី \$10,000 ឡើង

អត្ថប្រយោជន៍ធានារ៉ាប់រង

អត្ថប្រយោជន៍បង្កក់ខែកូន និង អត្ថប្រយោជន៍រស់រានមានជីវិត	% នៃទឹកប្រាក់ត្រូវបានធានាដូចបង្ហាញក្នុងតារាងខាងក្រោម
សំណងមរណភាព	100%នៃទឹកប្រាក់ត្រូវបានធានា*
សំណងពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍	100%នៃទឹកប្រាក់ត្រូវបានធានា*
អត្ថប្រយោជន៍ជំងឺធ្ងន់ធ្ងរ កម្រិតដំបូងសម្រាប់ស្ត្រី**	25%នៃទឹកប្រាក់ត្រូវបានធានា
អត្ថប្រយោជន៍ជំងឺធ្ងន់ធ្ងរ កម្រិតធ្ងន់សម្រាប់ស្ត្រី**	100%នៃទឹកប្រាក់ត្រូវបានធានា*

*ដកចេញនូវអត្ថប្រយោជន៍ជំងឺធ្ងន់ធ្ងរកម្រិតដំបូងសម្រាប់ស្ត្រីដែលបានផ្តល់សំណងរួច

រយៈពេលរង់ចាំត្រូវបានអនុវត្ត! *រយៈពេលរស់រានមានជីវិតត្រូវបានអនុវត្ត!

ឆ្នាំនៃបណ្ណសន្យារ៉ាប់រង	អត្ថប្រយោជន៍បង្កក់ខែកូន** ***	%នៃទឹកប្រាក់ត្រូវបានធានា
2 - 5	ការសម្រាលកូនចំនួនពីរលើក	2% សម្រាប់ការសម្រាលក្នុងមួយលើក

ឧបនៃបណ្ណសន្យារ៉ាប់រង	អត្ថប្រយោជន៍រស់រានមានជីវិត	%នៃទឹកប្រាក់ត្រូវបានធានា
5	អត្ថប្រយោជន៍ឧប៥ឆ្នាំ នៃបណ្ណសន្យារ៉ាប់រង	10% ដោយត្រូវដកចេញនូវចំនួន អត្ថប្រយោជន៍បង្កក់ខែកូនសរុបដែល បានទូទាត់រួច (ប្រសិនបើមាន)
6		1%
8		1%
10		1%
12		1%
14	អត្ថប្រយោជន៍ថែទាំសុខភាព	1%
16		2%
18		2%
20		2%
22		2%
24		2%
ដល់កាលកំណត់	អត្ថប្រយោជន៍ដល់កាលកំណត់	50%



ការបង្ហាញអំពី អត្ថប្រយោជន៍ធានារ៉ាប់រង

ឧទាហរណ៍៖ អ្នកស្រី ពិសី មានអាយុ 25ឆ្នាំ។ គាត់បានជារន្ធផលិតផល GC គាំពារនារី ដែលមានទឹកប្រាក់ត្រូវបានធានាចំនួន \$20,000 រយៈពេលធានារ៉ាប់រង 20ឆ្នាំ និងរយៈពេលបង់បុព្វលាភ 20ឆ្នាំ។ បន្ថែមពីលើនេះ អ្នកស្រីក៏បានបន្ថែមនូវអត្ថប្រយោជន៍លើកលែងបុព្វលាភធានារ៉ាប់រង (ជម្រើសទី១) អត្ថប្រយោជន៍លើការព្យាបាលជំងឺធ្ងន់ធ្ងរ ដែលមានទឹកប្រាក់ត្រូវបានធានា \$20,000 និងអត្ថប្រយោជន៍ការពារបន្ថែមលើគ្រោះថ្នាក់ជាយថាហេតុ ដែលមានទឹកប្រាក់ត្រូវបានធានាចំនួន \$100,000។ បុព្វលាភប្រចាំឆ្នាំសរុបដែលត្រូវបង់គឺ \$895.90 ផលិតផល GC គាំពារនារី = \$682.40 + អត្ថប្រយោជន៍លើការព្យាបាលជំងឺធ្ងន់ធ្ងរ = \$51.20 + អត្ថប្រយោជន៍ការពារបន្ថែមលើគ្រោះថ្នាក់ជាយថាហេតុ = \$150 + អត្ថប្រយោជន៍លើកលែងបុព្វលាភធានារ៉ាប់រង = \$12.30)

សេណារីយ៉ូទី១៖ អ្នកស្រី ពិសី បានសម្រាលកូនប្រុសម្នាក់នៅអាយុ 26 ឆ្នាំ និងកូនស្រីម្នាក់នៅអាយុ 28 ឆ្នាំ។ អ្នកស្រីនៅរស់រានរហូតដល់បណ្ណសន្យារ៉ាប់រងដល់កាលកំណត់។



សេណារីយ៉ូទី២៖ អ្នកស្រី ពិសីបានសម្រាលកូនប្រុសម្នាក់នៅអាយុ 26 ឆ្នាំ។ ជាអកុសល នៅពេលអ្នកស្រីអាយុ 29 ឆ្នាំ អ្នកស្រីបានធ្វើរោគវិនិច្ឆ័យរកឃើញជំងឺមហារីកសុដន់កម្រិតដំបូង ហើយក្រោយមកនៅពេលដែលអ្នកស្រីអាយុ 30 ឆ្នាំ អ្នកស្រីបានកើតជំងឺធ្ងន់ធ្ងរមួយដែលតម្រូវឲ្យអ្នកស្រីធ្វើការរក្សាលំដាប់ (ការរក្សាលំដាប់នេះរាប់បញ្ចូលនូវអ្នកស្រីបានប្រព្រឹត្តិទៅដោយជោគជ័យ)។ ជាអកុសលម្តងទៀតនៅពេលអ្នកស្រីអាយុ 40 ឆ្នាំ ជំងឺមហារីកសុដន់របស់អ្នកស្រីបានវិវត្តទៅកម្រិតធ្ងន់។ អ្នកស្រីបានទទួលមរណភាពដោយសារតែជំងឺនេះនៅអាយុ 41 ឆ្នាំ។



សេណារីយ៉ូទី៣៖ អ្នកស្រី ពិសីបានសម្រាលកូនប្រុសម្នាក់នៅអាយុ 26 ឆ្នាំ និងកូនស្រីម្នាក់នៅអាយុ 28 ឆ្នាំ។ ជាអកុសល ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ នៅពេលដែលអ្នកស្រីពិសីអាយុ 40 ឆ្នាំ អ្នកស្រីបានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលជិះរថយន្តក្រុងធ្វើដំណើរទៅផ្ទះ។





ករណីមិនធានាសំខាន់ៗ

១. មរណភាព

មិនមានសំណងមរណភាពនឹងត្រូវផ្តល់ជូននោះទេ ប្រសិនបើមរណភាពរបស់អ្នកត្រូវបានធានារ៉ាប់រង ត្រូវបានបង្កឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ដោយសារព្រឹត្តិការណ៍ណាមួយ ដូចខាងក្រោម៖

- ១ ការធ្វើអត្តឃាតក្នុងរយៈពេល ២ (ពីរ) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទចេញបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទនៃការដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងឡើងវិញ ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយ។
- ២ ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។
- ៣ វីរុសហ៊ីវ (HIV) និង/ឬជំងឺណាមួយដែលជាប់ទាក់ទងនឹងវីរុសហ៊ីវ (HIV) ដែលរួមមានទាំងជំងឺអេដស៍ និង/ឬការបំប្លែង ការវិវត្តន៍ ឬការប្រែប្រួលនៃមេរោគអេដស៍។
- ៤ ការប្រើប្រាស់ថ្នាំញៀន ឬថ្នាំភ្លេចអារម្មណ៍ ឬការសេពគ្រឿងស្រវឹងហួសកម្រិត ឬបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬរោគសញ្ញាផ្សេងៗដូចដែលបានកំណត់ដោយច្បាប់ដែលបានចូលជាធរមាន។

២. ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

ក្រុមហ៊ុនមិនធានាលើការបាត់បង់ ឬពិការភាពដែលបណ្តាលមកពីព្រឹត្តិការណ៍ដែលកើតឡើងដោយផ្ទាល់ ឬដោយប្រយោលទាំងស្រុង ឬដោយផ្នែកដោយសារព្រឹត្តិការណ៍ណាមួយដូចខាងក្រោម៖

- ១ សង្គ្រាម (មិនចាត់ប្រកាស ឬមិនបានប្រកាស) សកម្មភាពលុកលុយរបស់សត្រូវបរទេស សង្គ្រាមស៊ីវិល បដិវត្តន៍ ចលនាបះបោរ ការធ្វើកូដកម្ម ការកើនឡើងប្រជាប្រិយភាពប្រឆាំងនឹងរដ្ឋាភិបាលនិងអំពើហិង្សា។
- ២ ការធ្វើដំណើរចូល ការចាកចេញ ការប្រតិបត្តិការ ការផ្តល់សេវា ឬត្រូវបានបញ្ជូនដោយយាន ឬមធ្យោបាយ

ធ្វើដំណើរតាមផ្លូវអាកាស លើកលែងតែក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងគឺជាអ្នកដំណើរបង់ប្រាក់ធម្មតា ឬអ្នកបម្រើការលើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជមួយ ដែលធ្វើការជាប្រចាំ និងទៀងទាត់តាម កាលវិភាគ និងគន្លងធ្វើដំណើរផ្លូវអាកាសដែលបានកំណត់របស់ក្រុមហ៊ុន។

៣ ស្ថានភាពដែលមានពីមុនស្រាប់ មុនកាលបរិច្ឆេទដែលបណ្តុះសន្យារ៉ាប់រងមានសុពលភាព ឬកាលបរិច្ឆេទ នៃការដាក់បន្តសុពលភាពបណ្តុះសន្យារ៉ាប់រងឡើងវិញ ដោយយកកាលបរិច្ឆេទចុងក្រោយគេ។ ស្ថានភាពដែល មានពីមុនស្រាប់ មានន័យថាជាជំងឺដែលអ្នកត្រូវបានធានារ៉ាប់រងបានដឹងច្បាស់ លុះត្រាតែស្ថានភាពទាំងនោះ ត្រូវបានប្រកាសមកកាន់ក្រុមហ៊ុន និងទទួលយកដោយក្រុមហ៊ុន។

៤ ការចូលរួមក្នុងសកម្មភាពកីឡាគ្រោះថ្នាក់រួមមាន តែមិនកំណត់ត្រឹមការជ្រមុជទឹក ការឡើងភ្នំ ការលោតឆ័ត្រយោង ឬ ការប្រណាំងល្បឿនលឿនណាមួយ ឬសកម្មភាពកីឡាអាជីព។

៣. ជំងឺធ្ងន់ធ្ងរសម្រាប់ស្ត្រី

ក្រុមហ៊ុនមិនផ្តល់សំណងចំពោះជំងឺធ្ងន់ធ្ងរសម្រាប់ស្ត្រីទាំងឡាយណាដែលកើតឡើងដោយផ្ទាល់ ឬ ដោយ ប្រយោលមកពីព្រឹត្តិការណ៍ណាមួយដូចខាងក្រោម៖

- ១** ជំងឺផ្សេងទៀតក្រៅពីរោគវិនិច្ឆ័យជំងឺធ្ងន់ធ្ងរ ដូចមានកំណត់នៅក្នុងកិច្ចសន្យានេះ។
- ២** ជំងឺអេដស៍ ឬជំងឺបណ្តាលមកពីជំងឺអេដស៍ ឬជំងឺពាក់ព័ន្ធនឹងវីរុសហ៊ីវ។
- ៣** អ្នកត្រូវបានធានារ៉ាប់រងធានាស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬការប្រើប្រាស់ថ្នាំណាមួយ លើកលែងតែស្ថិតក្រោមការណែនាំរបស់គ្រូពេទ្យដែលមានអាជ្ញាបណ្ណត្រឹមត្រូវ។
- ៤** ជំងឺធ្ងន់ធ្ងរទាំងអស់ដែលកើតមាន ឬធ្វើរោគវិនិច្ឆ័យរកឃើញក្នុងរយៈពេលរង់ចាំដោយរាប់បញ្ចូល ទាំងជំងឺធ្ងន់ធ្ងរកម្រិតដំបូង ដែលត្រូវបានរកឃើញពេលធ្វើរោគវិនិច្ឆ័យដំបូងក្នុងរយៈពេលរង់ចាំ ហើយវិវត្តទៅជាជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់បន្ទាប់ពីរយៈពេលរង់ចាំត្រូវបានផុតកំណត់។

ករណីមិនធានាទាំងនេះ គឺជាចំណុចសំខាន់ៗប៉ុណ្ណោះ។ សម្រាប់ករណី មិនធានាលម្អិតទាំងស្រុង សូមពិនិត្យមើល ខ និងលក្ខខណ្ឌធានារ៉ាប់រង។

ចំណាំ៖

ខ្លឹមសារក្នុងខិត្តប័ណ្ណផ្សព្វផ្សាយនេះគឺជាការពណ៌នា
ដោយសង្ខេប។

សម្រាប់ព័ត៌មានលម្អិតនៃការធានារ៉ាប់រង
រួមមានអត្ថប្រយោជន៍ធានារ៉ាប់រង ករណីមិនធានា
និងលក្ខខណ្ឌនៃការបញ្ចប់កិច្ចសន្យា
សូមអាន ខ និងលក្ខខណ្ឌធានារ៉ាប់រង។

ទំនាក់ទំនងមកកាន់យើងខ្ញុំ



023-989-218 / 098-989-218



service@gc-life.com.kh



www.gc-life.com.kh



វ៉ែនឆាក ផ្ទះលេខ A១២ ផ្លូវR៨
ភូមិ ១ សង្កាត់ស្រះចក
ខណ្ឌដូនពេញ រាជធានីភ្នំពេញ